




របៀបគណនា ពន្ធលើប្រាក់បៀវត្ស សម្រាប់ឆ្នាំ ២០១៧





អត្រាជាប់ពន្ធលើប្រាក់បៀវត្ស

តាមបៀវត្សជាប់ពន្ធប្រចាំខែ			អត្រា	លម្អៀងលើសប្រាក់ពន្ធតាមឆ្នាំ
ពី	០ ៛ ដល់	១ ០០០ ០០០ ៛	០%	០ ៛
ពី	១ ០០០ ០០១ ៛ ដល់	១ ៥០០ ០០០ ៛	៥%	៥០ ០០០ ៛
ពី	១ ៥០០ ០០១ ៛ ដល់	៨ ៥០០ ០០០ ៛	១០%	១២៥ ០០០ ៛
ពី	៨ ៥០០ ០០១ ៛ ដល់	១២ ៥០០ ០០០ ៛	១៥%	៥៥០ ០០០ ៛
លើសពី ១២ ៥០០ ០០០ ៛			២០%	១ ១៧៥ ០០០ ៛



តាយជួទានសម្រាប់សហព័ទ្ធ និងកូនក្នុងបន្ទុក

ផ្អែកលើការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ ដើម្បីសម្រួលជីវភាពរស់នៅរបស់មន្ត្រីរាជការ ត្រូវបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមាន៖

ក. កូនស្ថិតក្នុងបន្ទុក ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន **១៥០,០០០រៀល** ក្នុងកូនម្នាក់ៗ ក្នុងមួយខែ ។

ខ. សហព័ទ្ធ (ប្តី/ប្រពន្ធ) ដែលធ្វើតែមេផ្ទះ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន **១៥០,០០០ រៀល** សម្រាប់តែម្នាក់ក្នុងមួយខែ ។

គ. ប្រសិនបើសហព័ទ្ធទាំង សងខាង (ប្តីនិងប្រពន្ធ) មានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ តាយជួទានសម្រាប់កូនក្នុង បន្ទុកត្រូវបានផ្តល់ឱ្យតែម្ខាងប៉ុណ្ណោះ (ប្តីឬប្រពន្ធ) ។



វិធីសាស្ត្រគណនា

- អត្រា 0% = មិនជាប់ពន្ធលើប្រាក់បៀវត្ស
- អត្រា ៥% = $[\text{មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស} \times ៥\%] - ៥0\,000$
- អត្រា ១០% = $[\text{មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស} \times ១០\%] - ១២៥\,000$
- អត្រា ១៥% = $[\text{មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស} \times ១៥\%] - ៥៥0\,000$
- អត្រា ២០% = $[\text{មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស} \times ២០\%] - ១\,១៧៥\,000$

មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស = ប្រាក់បៀវត្ស - ទាយជួទាន

* ទាយជួទាន គឺ សហព័ទ្ធ (ប្តី/ប្រពន្ធ) និង កូនក្នុងបន្ទុក



ឧទាហរណ៍១៖ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ១ ៥០០ ០០០ រៀល ៖

១. ករណីនៅលីវ

+ មូលដ្ឋានគិតពន្ធ = $1\ 500\ 000 - 0 = 1\ 500\ 000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ៥%

=> ពន្ធលើប្រាក់បៀវត្ស = $(1\ 500\ 000 \times 5\%) - 50\ 000 = 25\ 000$ រៀល

២. ករណីមានប្រពន្ធក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $1\ 500\ 000 - 150\ 000 = 1\ 350\ 000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ៥%

=> ពន្ធលើប្រាក់បៀវត្ស = $(1\ 350\ 000 \times 5\%) - 50\ 000 = 17\ 500$ រៀល

៣. ករណីមានប្រពន្ធ និងកូន១ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $1\ 500\ 000 - (150\ 000 \times 2) = 1\ 200\ 000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ៥%

=> ពន្ធលើប្រាក់បៀវត្ស = $(1\ 200\ 000 \times 5\%) - 50\ 000 = 10\ 000$ រៀល

៤. ករណីមានប្រពន្ធ និងកូន៣ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $1\ 500\ 000 - (150\ 000 \times 4) = 900\ 000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ០%

=> ពន្ធលើប្រាក់បៀវត្សត្រូវបង់ = ០ រៀល



ឧទាហរណ៍២÷ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ៥ ០០០ ០០០ រៀល ÷

១. ករណីនៅលីវ

+ មូលដ្ឋានគិតពន្ធ = ៥ ០០០ ០០០ - ០ = ៥ ០០០ ០០០ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១០%

=> ពន្ធលើប្រាក់បៀវត្ស = (៥ ០០០ ០០០ X ១០%) - ១២៥ ០០០ = ៣៧៥ ០០០ រៀល

២. ករណីមានប្រពន្ធ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = ៥ ០០០ ០០០ - ១៥០ ០០០ = ៤ ៨៥០ ០០០ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១០%

=> ពន្ធលើប្រាក់បៀវត្ស = (៤ ៨៥០ ០០០ X ១០%) - ១២៥ ០០០ = ៣៦០ ០០០ រៀល

៣. ករណីមានប្រពន្ធ និងកូន១ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = ៥ ០០០ ០០០ - (១៥០ ០០០ X ២) = ៤ ៧០០ ០០០ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១០%

=> ពន្ធលើប្រាក់បៀវត្ស = (៤ ៧០០ ០០០ X ១០%) - ១២៥ ០០០ = ៣៤៥ ០០០ រៀល

៤. ករណីមានប្រពន្ធ និងកូន៣ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = ៥ ០០០ ០០០ - (១៥០ ០០០ X ៤) = ៤ ៤០០ ០០០ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១០%

=> ពន្ធលើប្រាក់បៀវត្ស = (៤ ៤០០ ០០០ X ១០%) - ១២៥ ០០០ = ៣១៥ ០០០ រៀល



ឧទាហរណ៍៣៖ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ១០ ០០០ ០០០ រៀល ៖

១. ករណីនៅលីវ

+ មូលដ្ឋានគិតពន្ធ = $10\,000\,000 - 0 = 10\,000\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១៥%

=> ពន្ធលើប្រាក់បៀវត្ស = $(10\,000\,000 \times 15\%) - 550\,000 = 850\,000$ រៀល

២. ករណីមានប្រពន្ធក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $10\,000\,000 - 150\,000 = 9\,850\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១៥%

=> ពន្ធលើប្រាក់បៀវត្ស = $(9\,850\,000 \times 15\%) - 550\,000 = 827\,500$ រៀល

៣. ករណីមានប្រពន្ធ និងកូន១ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $10\,000\,000 - (150\,000 \times 2) = 9\,700\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១៥%

=> ពន្ធលើប្រាក់បៀវត្ស = $(9\,700\,000 \times 15\%) - 550\,000 = 805\,000$ រៀល

៤. ករណីមានប្រពន្ធ និងកូន៣ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $10\,000\,000 - (150\,000 \times 4) = 9\,400\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ១៥%

=> ពន្ធលើប្រាក់បៀវត្ស = $(9\,400\,000 \times 15\%) - 550\,000 = 760\,000$ រៀល



ឧទាហរណ៍៤៖ និយោជិតម្នាក់មានប្រាក់បៀវត្ស ១៥ ០០០ ០០០ រៀល ៖

១. ករណីនៅលីវ

+ មូលដ្ឋានគិតពន្ធ = $15\,000\,000 - 0 = 15\,000\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ២០%

=> ពន្ធលើប្រាក់បៀវត្ស = $(15\,000\,000 \times 20\%) - 9\,975\,000 = 1\,025\,000$ រៀល

២. ករណីមានប្រពន្ធ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $15\,000\,000 - 950\,000 = 14\,050\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ២០%

=> ពន្ធលើប្រាក់បៀវត្ស = $(14\,050\,000 \times 20\%) - 9\,975\,000 = 975\,000$ រៀល

៣. ករណីមានប្រពន្ធ និងកូន១ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $15\,000\,000 - (950\,000 \times 2) = 14\,000\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ២០%

=> ពន្ធលើប្រាក់បៀវត្ស = $(14\,000\,000 \times 20\%) - 9\,975\,000 = 925\,000$ រៀល

៤. ករណីមានប្រពន្ធ និងកូន៣ ក្នុងបន្ទុក

+ មូលដ្ឋានគិតពន្ធ = $15\,000\,000 - (950\,000 \times 4) = 14\,600\,000$ រៀល ត្រូវជាប់ពន្ធក្នុងអត្រា ២០%

=> ពន្ធលើប្រាក់បៀវត្ស = $(14\,600\,000 \times 20\%) - 9\,975\,000 = 985\,000$ រៀល